

Presumptive Eligibility for Pregnant People កម្មវិធីសន្លឹកអង្កាបពាក្យស្នើសុំពីអ្នកជំងឺ

តើអ្វីជា Presumptive Eligibility for Pregnant People (PE4PP)?

PE4PP

ផ្តល់ការថែទាំសុខភាពបណ្តោះអាសន្នសម្រាប់តម្រូវការទាក់ទងនឹងការមានផ្ទៃពោះដល់អ្នកដែលមានប្រាក់ចំណូលទាប។ វាគ្របដណ្តប់៖

- ការទៅជួបគ្រូពេទ្យ គ្លីនិក និងការទៅបន្ទប់សង្គ្រោះបន្ទាន់
- វិវាទមិនមុនពេលសម្រាល និងថ្នាំភាគច្រើន
- ថែទាំការរលូតកូន និងការរំលូតកូន

PE4PP មិនគ្របដណ្តប់លើការងារមន្ទីរពេទ្យ និងការថែទាំសម្រាលកូន ឬការស្នាក់នៅមន្ទីរពេទ្យផ្សេងទៀត ដើម្បីទទួលបានការគ្របដណ្តប់ការសម្រាល និងការសម្រាលកូន អ្នកត្រូវតែដាក់ពាក្យសុំ Medi-Cal .

PE4PP ជាបន្ទាន់ ការថែទាំសុខភាពបណ្តោះអាសន្នទាក់ទងនឹងការមានផ្ទៃពោះសម្រាប់អ្នកដែលមានចំណូលទាប រួមទាំងការរំលូតកូន និងការរំលូតកូន។ ការទៅជួបគ្រូពេទ្យ គ្លីនិក និងបន្ទប់សង្គ្រោះបន្ទាន់ភាគច្រើនត្រូវបានគ្របដណ្តប់។ វិវាទមិនមុនពេលសម្រាល និងថ្នាំភាគច្រើនត្រូវបានគ្របដណ្តប់។ PE4PP មិនគ្របដណ្តប់លើការងារមន្ទីរពេទ្យ និងការថែទាំសម្រាលកូន ឬការថែទាំអ្នកជំងឺក្នុងមន្ទីរពេទ្យផ្សេងទៀតទេ។ អ្នកត្រូវតែដាក់ a Medi-Cal ពាក្យស្នើសុំដើម្បីទទួលបានការគ្របដណ្តប់លើការងារ និងការថែទាំសម្រាលកូន។

តើអ្នកណាមានសិទ្ធិទទួលបានPE4PP?

អ្នកអាចមានលក្ខណៈគ្រប់គ្រាន់ប្រសិនបើ៖

- អ្នកគិតថាអ្នកមានផ្ទៃពោះ
- ប្រាក់ចំណូលគ្រួសាររបស់អ្នកគឺទាបជាងចំនួនជាក់លាក់

អ្នកមានផ្ទៃពោះរាប់ថាជាសមាជិកគ្រួសារពីរ ឬច្រើននាក់ អាស្រ័យលើចំនួនកំណើតដែលរំពឹងទុក។ ការគ្របដណ្តប់ចាប់ផ្តើមនៅថ្ងៃដែលអ្នកចុះឈ្មោះ។

តើខ្ញុំអាចដាក់ពាក្យសុំដោយរបៀបណាPE4PP?

អ្នកត្រូវតែដាក់ពាក្យតាមរយៈអ្នកផ្តល់សេវាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (វេជ្ជបណ្ឌិត ឬគ្លីនិកដែលផ្តល់ជូន PE4PP)។

តើខ្ញុំអាចទទួលបានការគ្របដណ្តប់ក្រោមរយៈពេលប៉ុន្មានPE4PP?

របស់អ្នក។ PE4PP ការគ្របដណ្តប់មានរយៈពេលរហូតដល់កម្មវិធីរបស់អ្នកសម្រាប់ការធានារ៉ាប់រងសុខភាពពេញលេញ (ដូចជា Medi-Cal) ត្រូវបានអនុម័ត ឬបដិសេធ។ អ្នកត្រូវតែដាក់ពាក្យសុំ Medi-Cal ដើម្បីរក្សាការដណ្តប់របស់អ្នក។ ប្រសិនបើអ្នកមិនដាក់ពាក្យទេ ការគ្របដណ្តប់សុខភាពរបស់អ្នកនឹងបញ្ចប់នៅខែបន្ទាប់។

តើខ្ញុំត្រូវដាក់ពាក្យស្នើសុំកម្មវិធីធានារ៉ាប់រងសុខភាពដោយរបៀបណា រួមទាំងMedi-Cal?

អ្នកអាចដាក់ពាក្យតាមវិធីផ្សេងៗគ្នា៖

- **តាមអនឡាញ៖** www.CoveredCA.com ឬ www.benefitscal.com
- **ទូរស័ព្ទ៖** ទូរស័ព្ទ **1-800-300-1506**
- **ដោយផ្ទាល់៖** ទៅកាន់ **ការិយាល័យសេវាសង្គម** ខោនធីរបស់អ្នក (ស្វែងរកទីតាំងនៅលើ Covered CA)
- **តាមអ៊ីមែល៖** ទាញយក a **Covered CA កម្មវិធី** www.CoveredCA.com/apply បន្ទាប់មកផ្ញើតាមទូរស័ព្ទ វាទៅ **1-888-329-3700** ឬផ្ញើវាទៅ៖ **Covered California**
P.O. Box 989725
West Sacramento, CA 95798

ចុះប្រសិនបើខ្ញុំទទួលបានវិក័យប័ត្រសម្រាប់អ្វីមួយPE4PP មិនគ្របដណ្តប់?

- ប្រសិនបើ PE4PP មិនបង់ថ្លៃសេវាវេជ្ជសាស្ត្រ, Medi-Cal អាចនឹងរ៉ាប់រងវា— ប៉ុន្តែអ្នកត្រូវតែដាក់ពាក្យក្នុងរយៈពេលបីខែគិតចាប់ពីថ្ងៃដែលអ្នកបានទទួលការថែទាំ (មិនមែនជាកាលបរិច្ឆេទនៃវិក័យបត្រ)។

- នៅពេលបំពេញរបស់អ្នក។ Medi-Cal ពាក្យស្នើសុំ សូមឆ្លើយថា "បាទ/ចាស" ចំពោះសំណួរអំពីការចំណាយលើថ្លៃព្យាបាល ក្នុងរយៈពេលបីខែកន្លងមកនេះ ទោះបីជាអ្នកមិនទាន់ទទួលបានវិក្កយបត្រ ក៏ដោយ។
- ប្រសិនបើអ្នកមានការរលូតត្រង់ ឬលែងត្រូវការការធានារ៉ាប់រង អ្នកនៅតែត្រូវដាក់ពាក្យស្នើសុំ Medi-Cal ហើយពិនិត្យ "បាទ/ចាស" សម្រាប់ជម្រើសនៃការធានារ៉ាប់រងរយៈពេល បីខែ។

ចុះបើខ្ញុំបានបង់ថ្លៃថែទាំសុខភាពរួចហើយ?

ប្រសិនបើអ្នកទទួលបានការយល់ព្រម Medi-Cal សរុបអ្នកផ្តល់សេវារបស់អ្នកឱ្យចេញវិក្កយបត្រ Medi-Cal និងសងប្រាក់របស់អ្នក។
ប្រសិនបើពួកគេមិនព្រម អ្នកអាចទាក់ទងមក Conlan Beneficiary Reimbursement Program សម្រាប់ជំនួយ៖

សម្រាប់វិក័យប័ត្រវេជ្ជសាស្ត្រ៖
Department of Health Care Services
Beneficiary Services
P.O. Box 138008
Sacramento, CA 95813-8008
916-403-2007
TDD: 916-635-6491

សម្រាប់វិក័យប័ត្រធ្មេញ៖
Medi-Cal Dental Program Beneficiary Services
P.O. Box 526026
Sacramento, CA 95852-6026
916-403-2007
TDD: 916-635-6491

ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការជំនួយ សូមទាក់ទងទៅជំនួយឱ្យបានឆាប់តាមដែលអាច ធ្វើទៅបាន!